



សមាគមធានាភ្នែក

Sahmakum Teang Tnaut • a Cambodian Urban NGO

ឱកាសការងារហាត់ការ

អង្គការសមាគមធានាភ្នែកមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុងខែ កញ្ញា ឆ្នាំ ២០០៥ និងត្រូវបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងមហាផ្ទៃ ក្នុងខែ តុលា ឆ្នាំ ២០០៦។ ធានា ភ្នែកមានន័យថា “ធានាដើមភ្នែក” ហើយគេប្រើប្រាស់វាសម្រាប់សាងសង់លំនៅដ្ឋាន ធ្វើជាដំបូល និង សម្រាប់ការវេចខ្ចប់។ រូបភាពតំណាងនេះជាទិដ្ឋភាពដ៏សាមញ្ញ តែមានសារប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ដែលជម្រុញឲ្យអង្គការសមាគមធានាភ្នែកព្យាយាមឆ្លុះបញ្ចាំងការងារជាក់ស្តែងរបស់ខ្លួនជាមួយនឹងសហគមន៍ ក្រីក្រក្នុងទីក្រុង។

តាំងពីដំបូងអង្គការសមាគមធានាភ្នែកបានផ្តោតលើការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធប៉ុន្តែ ជាងមួយទសវត្សរ៍កន្លងមកនេះសហគមន៍ជាច្រើនត្រូវបានរងផលប៉ះពាល់ដោយសារការអភិវឌ្ឍ ការផ្ទេរកម្ម សិទ្ធិដីធ្លី និងការបណ្តេញចេញ។ ដោយសារហេតុនេះហើយទើបអង្គការសមាគមធានាភ្នែកខិតខំពង្រឹងការ ស្រាវជ្រាវ និងការតស៊ូមតិ ដើម្បីឲ្យមានការយកចិត្តទុកដាក់ លើការអភិវឌ្ឍគោលនយោបាយ ដែលក្នុងរាជ ធានីភ្នំពេញតែមួយប៉ុណ្ណោះបានធ្វើឲ្យប្រជាពលរដ្ឋចំនួន ២៧០,០០០ នាក់ ចាប់តាំងពីឆ្នាំ ១៩៩០ មក ត្រូវ បានបណ្តេញចេញពីលំនៅដ្ឋាន។ តាមរយៈ ការគាំទ្រ ការទាមទាររបស់សហគមន៍ អង្គការសមាគមធានា ភ្នែក និងអង្គការដៃគូបានជួយសហគមន៍បង្ហាញនូវកិត្តិយសរបស់ពួកគេទៅដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិផ្សេងៗ ទៀត។

ជារៀងរាល់ឆ្នាំ អង្គការសមាគមធានាភ្នែក តែងតែផ្តល់ឱកាសដល់សិស្ស-និស្សិត ដែលកំពុងសិក្សា ក៏ដូចជាទើបតែបញ្ចប់ការសិក្សាថ្មីៗ ដែលបំណងចង់រៀនសូត្រពីការងារ ក៏ដូចជាពង្រឹងបន្ថែមនូវទ្រឹស្តីដែល បានសិក្សាតាមរយៈការ អនុវត្តការងារជាក់ស្តែងជាមួយអង្គការ ។ មិនខុសពីឆ្នាំមុនៗផងដែរ អង្គការសមាគម ធានាភ្នែកកំពុងជ្រើសរើសអ្នកហាត់ការ (Intern) ជាច្រើននាក់ដូចខាងក្រោម៖

មុខតំណែង	ចំនួនជ្រើសរើស	តម្រូវការជំនាញ-ឯកទេស
អ្នកហាត់ការផ្នែករដ្ឋបាល- ធនធានមនុស្ស	០១ នាក់	គ្រប់គ្រង/រដ្ឋបាល/គណនេយ្យ/ហិរញ្ញវត្ថុ
អ្នកហាត់ការផ្នែកប្រព័ន្ធ ព័ត៌មាន និងបច្ចេកវិទ្យា	០១ នាក់	វិទ្យាសាស្ត្រកុំព្យូទ័រ/ព័ត៌មានវិទ្យា/ប្រព័ន្ធទំនាក់ទំនង- ផ្សព្វផ្សាយ
អ្នកហាត់ការផ្នែក គូសវែនទី	០១ នាក់	គ្រប់គ្រងដីធ្លី/រដ្ឋបាលដីធ្លី
អ្នកហាត់ការ ផ្នែកគូសប្លង់ លំនៅឋាន	០១ នាក់	ស្ថាបត្យករ

អ្នកហាត់ការ ផ្នែកសិទ្ធិលំនៅ ឋាន និងកែលម្អទីក្រុង	០២ នាក់	អភិវឌ្ឍផែនការទីក្រុង/បរិស្ថាន
អ្នកហាត់ការ ផ្នែកគម្រោង សហគមន៍	០១ នាក់	សិក្សាផ្នែកអភិវឌ្ឍ/សិទ្ធិមនុស្ស/សិទ្ធិលំនៅឋាន/សិទ្ធិដីធ្លី

- រាយការណ៍ជូន** : ប្រធានគម្រោង
ម៉ោងធ្វើការ : ពេញម៉ោង និងមិនពេញម៉ោង
រយៈពេល : ០៦ ខែ
ប្រាក់ឧបត្ថម្ភ : ៨០ ដុល្លារសហរដ្ឋអាមេរិច ក្នុងមួយខែ

បេក្ខជន បេក្ខនារី ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

- កំពុងសិក្សាក្នុងឆ្នាំទី៣ ឬឆ្នាំទី៤ លើផ្នែកដែលទាក់ទងនឹងតំណែងហាត់ការខាងលើ
- មានឆន្ទៈរៀនសូត្រ និងប្តេជ្ញាក្នុងការបំពេញការងារពេញម៉ោង/មិនពេញម៉ោង
- អាចប្រើប្រាស់កម្មវិធីកុំព្យូទ័រទាក់ទងនឹងផ្នែកដែលខ្លួនសិក្សា
- អាចទំនាក់ទំនងជាភាសាអង់គ្លេសបាន
- អាចធ្វើដំណើរទៅកាន់សហគមន៍គោលដៅ (ប្រសិនបើតម្រូវ)
- ស្មោះត្រង់ រួសរាយរាក់ទាក់ និងប្រឹងប្រែងធ្វើការ

របៀបដាក់ពាក្យស្នើសុំ: បេក្ខជនដែលចាប់អារម្មណ៍ និងមានលក្ខខណ្ឌគ្រប់គ្រាន់អាចផ្ញើរលិខិតអម (Cover Letter) និងប្រវត្តិរូបសង្ខេប (Resume) មកកាន់អ៊ីម៉ែល hradmin@teangtnaut.org ត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៨។ ពាក្យស្នើសុំត្រូវដាក់ចំណងជើង ទៅតាមមុខតំណែងដែលស្នើសុំ។ បេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងបេក្ខជន នឹងត្រូវបានទាក់ទងដើម្បីធ្វើបទសម្ភាសន៍ (អាចធ្វើមុនកាលបរិច្ឆេទឈប់ទទួលពាក្យ)។

- ឈ្មោះស្ថាប័ន** : អង្គការសមាគមធាងត្នោត
ទូរសព្ទលើតុ : ០២៣ ៥៥៥ ១៩៦៤
អ៊ីម៉ែល : hradmin@teangtnaut.org
វេបសាយ : www.teangtnaut.org
អាសយដ្ឋាន : ផ្ទះលេខ ៧ ផ្លូវ ៤៩៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ